



ការធានារ៉ាប់រងអាយុជីវិតជាក្រុម
សម្រាប់ការការពារកម្ចី



ការការពារកម្ចី ដើម្បីមនុស្សជាទីស្រឡាញ់របស់អ្នក

ស្ដេចនីនេះសម្រាប់
ព័ត៌មានបន្ថែម



ហេតុអ្វីត្រូវជ្រើសរើស មេនូឡាយហ្វ ខេមបូឌា?



100,000+
ចំនួនអតិថិជន



\$3+ ពាន់លាន
ចំនួនទឹកប្រាក់ធានាសរុប



20+
ពានរង្វាន់ជាតិនិង
អន្តរជាតិ



\$4,638,000+
អត្ថប្រយោជន៍ដល់
កាលកំណត់



\$12,310,000+
សំណងជូនអតិថិជន



\$6,000,000+
ចំណាយក្នុងសកម្មភាពសង្គម

ទិន្នន័យគិតត្រឹមចុងឆ្នាំ 2024



023 965 888




manulife.com.kh



Manulife Cambodia



អគារដីខេសេនត្រល លេខ 12
ជាន់ផ្ទាល់ដី ផ្លូវលេខ 289
សង្កាត់បឹងកក់ទី 1 ខណ្ឌទួលគោក
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា



តើអ្វីជាការការពារកម្ចី?

ការការពារកម្ចី គឺជាផ្នែកមួយនៃការធានារ៉ាប់រងអាយុជីវិតជាក្រុមដែលបានបង្កើតឡើងដើម្បីផ្តល់ការការពារទៅលើកម្ចីរបស់លោកអ្នក (ទាំងកម្ចីថ្មី និងកម្ចីមានស្រាប់) និងផ្តល់ភាពស្ងប់ចិត្តដល់ធនាគារ និងអតិថិជន (អ្នកខ្ចី)¹ ទោះបីជាមានហេតុការណ៍អកុសលណាមួយកើតឡើងចំពោះអ្នកខ្ចី (មរណភាព ឬពិការភាពទាំងស្រុង) មុនពេលកម្ចីត្រូវបានសងរួចក៏ដោយ។

អត្ថប្រយោជន៍សំខាន់ៗ៖



ការស្នើសុំមានភាពងាយស្រួល



សំណង 100% នៃទំហំទឹកប្រាក់ធានារ៉ាប់រងរហូតដល់ 5 ម៉ឺនដុល្លារ



ទទួលបានការការពារគ្រប់ទីកន្លែងនិងគ្រប់ពេលវេលា

តើផលិតផលនេះមានលក្ខណៈពិសេសអ្វីខ្លះ?

អាយុអ្នកស្នើសុំ	 18	 55
អត្ថប្រយោជន៍	 មរណភាព	 ពិការភាពទាំងស្រុង
ទឹកប្រាក់ធានារ៉ាប់រង	 \$2,000 (8 លានរៀល)	 \$50,000 (200 លានរៀល)
រូបិយបណ្ណ	 ដុល្លារអាមេរិក	 ខ្មែររៀល
វិធីបង់បុព្វលាភធានារ៉ាប់រង	 បង់បុព្វលាភធានារ៉ាប់រងតែមួយលើក	
ប្រភេទកម្ចីដែលអាចទទួលបានការការពារ	 កម្ចីទិញផ្ទះ	 កម្ចីផ្ទាល់ខ្លួន
	 កម្ចីអាជីវកម្ម	 កម្ចីកសិកម្ម

1 លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត (លក្ខខណ្ឌលម្អិតមានចែងនៅក្នុងបណ្ណសន្យារ៉ាប់រង)
2 សមតុល្យកម្ចីគិតត្រឹមថ្ងៃស្នើសុំ។ ក្នុងករណីដែលចំនួនកម្ចីសរុបច្រើនជាង \$50,000 (200 លានរៀល) ការធានារ៉ាប់រងអតិបរមា សម្រាប់អ្នកត្រូវបានធានារ៉ាប់រងម្នាក់គឺ \$50,000 (200 លានរៀល) ប៉ុណ្ណោះ។


តើការការពារកម្ចីដំណើរការដូចម្តេច?

លោកសំ បានធ្វើការការពារកម្ចីរបស់គាត់ជាមួយក្រុមហ៊ុន មេនូឡាយហ្វី ចំនួន \$9,000 រយៈពេល 3 ឆ្នាំ ដោយបង់បុព្វលាភធានារ៉ាប់រងត្រឹមតែមួយលើកចំនួន \$246 (ប្រហែល 1,000 រៀល ក្នុងមួយថ្ងៃ)³ ។

ករណីហេតុការណ៍អកុសល

ប្រសិនបើហេតុការណ៍អកុសលកើតឡើងនៅឆ្នាំទី 2 ហើយ កម្ចីដែលនៅសល់មានចំនួន \$6,500។ ក្រុមហ៊ុន មេនូឡាយហ្វី នឹងផ្តល់សំណងសរុបចំនួន \$9,000 ដើម្បីសងកម្ចីដែលនៅសល់ចំនួន \$6,500 ទៅធនាគារ និងទឹកប្រាក់ធានារ៉ាប់រងនៅសល់ចំនួន \$2,500 រួមជាមួយបុព្វលាភធានារ៉ាប់រងឆ្នាំទី 3 ចំនួន \$82 នឹងបង្វិលសងទៅគ្រួសាររបស់គាត់⁴ ។

ឧទាហរណ៍ ៖ ករណីហេតុការណ៍អកុសលកើតឡើងលើលោកសំ



3 បុព្វលាភធានារ៉ាប់រងប្រហាក់ប្រហែល
4 ក្រុមហ៊ុន មេនូឡាយហ្វី នឹងផ្តល់ប្រាក់សំណងករណីមរណភាព ឬពិការភាពទាំងស្រុងទៅធនាគារ និងទឹកប្រាក់ធានារ៉ាប់រងដែលនៅសល់ (ប្រសិនបើមាន) ទៅញាតិលំដាប់ទី 1 ដែលនៅរស់។

ករណីមិនធានា៖

ទំនួលខុសត្រូវរបស់ក្រុមហ៊ុន មេនូឡាយហ្វី (ខេមបូឌា) ភីអិលស៊ី ត្រូវកំណត់ ត្រឹមការបង្វិលបុព្វលាភធានារ៉ាប់រងដែលបានបង្កើតសរុប ដោយពុំគិតការប្រាក់ និងដកចេញនូវបំណុលណាមួយដែលមានក្រោមបណ្ណសន្យារ៉ាប់រងនេះ ជូនសមាជិក ប្រសិនបើ៖

ករណីមិនធានាចំពោះប្រាក់សំណងមរណភាព៖

ប្រសិនបើមរណភាពរបស់សមាជិក កើតឡើងដោយផ្ទាល់ ឬដោយប្រយោលក្តី (ទាំងស្រុង ឬដោយផ្នែក) ដោយសារមូលហេតុណាមួយដូចខាងក្រោម៖

- ក. ការធ្វើអត្តឃាត ឬប៉ុនប៉ងធ្វើអត្តឃាត ទោះបីស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្ត ប្រក្រតី ឬមិនប្រក្រតីក៏ដោយ គិតចាប់ពីកាលបរិច្ឆេទមានសុពលភាពនៃ ការធានារ៉ាប់រងរបស់សមាជិក បើទោះជាសមាជិកនោះមានសតិល្អ ធម្មតា ឬមិនល្អក្តី ឬ
- ខ. ការប្រព្រឹត្ត ឬប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ដោយម្ចាស់ បណ្ណសន្យារ៉ាប់រង ឬសមាជិក ឬអ្នកទទួលផលប្រយោជន៍។ អ្នកទទួល ផលប្រយោជន៍ដែលមិនពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌនេះ នឹងនៅតែ មានសិទ្ធិទទួលបានចំណែកអត្ថប្រយោជន៍របស់ខ្លួនដដែល ឬ
- គ. ជំងឺអេដស៍ (AIDS) ឬជំងឺ ឬផលវិបាកណាមួយដែលទាក់ទងនឹងវីរុសហ៊ីវ (HIV) ឬមេរោគអេដស៍ (AIDS) ឬ
- ឃ. ជំងឺ ឬស្ថានភាពដែលមានពីមុនស្រាប់ ដែលកើតឡើងមុនកាលបរិច្ឆេទ មានសុពលភាព ឬកាលបរិច្ឆេទផ្តល់សុពលភាពការធានារ៉ាប់រងសារជាថ្មី ឡើងវិញនៃការធានារ៉ាប់រងរបស់សមាជិក។ “ជំងឺ ឬស្ថានភាពមានពីមុន ស្រាប់” គឺជាជំងឺ ឬឬសដែលសមាជិកបានដឹងមុនបានតាមធម្មតា លុះត្រាតែសមាជិកបានប្រកាសលក្ខខណ្ឌទាំងនោះ និងត្រូវបានទទួល អនុម័តយល់ព្រមពីក្រុមហ៊ុន។

សម្គាល់៖

សមាជិកនឹងត្រូវបានចាត់ទុកថាបានយល់ដឹងមុនពី ជំងឺ ឬស្ថានភាពដែលមានពីមុនស្រាប់ ប្រសិនបើស្ថិត ក្នុងលក្ខខណ្ឌណាមួយខាងក្រោម៖

- I. សមាជិកបានទទួលការព្យាបាល ឬកំពុងទទួលការព្យាបាលពីគ្រូពេទ្យ
- II. ការណែនាំវេជ្ជសាស្ត្រ ការធ្វើរោគវិនិច្ឆ័យ ការថែទាំ ឬការព្យាបាលត្រូវបានណែនាំ
- III. រោគសញ្ញាច្បាស់លាស់និងជាក់លាក់ផ្សេងៗគ្នាបានបង្ហាញចេញ ឬកំពុងបង្ហាញចេញ
- IV. ស្ថានភាព ឬជំងឺដែលបានកើតឡើងមុនអាចមើលឃើញដោយបុគ្គលធម្មតាក្នុងកាលៈទេសៈនោះ។

ករណីមិនធានាចំពោះប្រាក់សំណងពិការភាពទាំងស្រុង៖

ប្រសិនបើពិការភាពទាំងស្រុងរបស់សមាជិក កើតឡើងដោយផ្ទាល់ ឬដោយប្រយោលក្តី (ទាំងស្រុង ឬដោយផ្នែក) ដោយសារមូលហេតុណាមួយ ដូចខាងក្រោម៖

- ក. ការប៉ុនប៉ងធ្វើអត្តឃាត ការប៉ុនប៉ងធ្វើបាបខ្លួនឯង ឬបង្ករបួសលើខ្លួនឯង ដោយចេតនា ទោះបីស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតី ក៏ដោយ ឬ
- ខ. ការស្ម័គ្រចិត្តប្រើប្រាស់ សេព ឬស្រូប ឱសថ ឬគ្រឿងញៀនដែលគ្មាន វេជ្ជបញ្ជា សារជាតិស្រវឹង ថ្នាំពុល ឧស្ម័ន ឬផ្សែងពុល ឬសារជាតិពុល ផ្សេងៗ ឬ
- គ. សង្គ្រាម ឬអំពើណាមួយដែលមានលក្ខណៈដូចគ្នានឹងសង្គ្រាម (បើទោះ ជាត្រូវបានប្រកាស ឬមិនប្រកាសក៏ដោយ) ឬកុបកម្ម ឬការបះបោរ ឬចលាចលសង្គម ឬកូដកម្ម ឬសកម្មភាពភេរវកម្ម បើទោះបីជាសមាជិក បានចូលរួម ឬមិនចូលរួមក្នុងអំពើទាំងនោះក្តី ឬ
- ឃ. ការប្រព្រឹត្ត ឬប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ដោយម្ចាស់ បណ្ណសន្យារ៉ាប់រង ឬសមាជិក ឬអ្នកទទួលផលប្រយោជន៍។ អ្នកទទួល ផលប្រយោជន៍ដែលមិនពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌនេះ នឹងនៅតែ មានសិទ្ធិទទួលបានផលប្រយោជន៍របស់ខ្លួនដដែល ឬ
- ង. ជំងឺអេដស៍ (AIDS) ឬជំងឺ ឬផលវិបាកណាមួយដែលទាក់ទងនឹងវីរុសហ៊ីវ (HIV) ឬមេរោគអេដស៍ (AIDS) ឬ
- ច. ជំងឺ ឬស្ថានភាពដែលមានពីមុនស្រាប់ ដែលកើតឡើងមុនកាលបរិច្ឆេទ មានសុពលភាព ឬកាលបរិច្ឆេទផ្តល់សុពលភាពការធានារ៉ាប់រងសារជាថ្មី ឡើងវិញនៃការធានារ៉ាប់រងរបស់សមាជិក។ “ជំងឺ ឬស្ថានភាពមានពីមុន ស្រាប់” គឺជាជំងឺ ឬឬសដែលសមាជិកបានដឹងមុនបានតាមធម្មតា លុះត្រាតែសមាជិកបានប្រកាសលក្ខខណ្ឌទាំងនោះ និងត្រូវបានទទួល អនុម័តយល់ព្រមពីក្រុមហ៊ុន។